

**មុនពេលដាក់ពាក្យសុំកម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារ**  
**Before Apply for a Loan from an MFI or Bank**

**សួរខ្លួនឯង៖**  
**Ask Yourself:**

- តើខ្ញុំត្រូវការលុយដើម្បីអ្វី?  
What do I need the money for?
- តើខ្ញុំត្រូវការលុយប៉ុន្មាន? ហើយតើខ្ញុំត្រូវចំណាយលុយនេះទៅលើអ្វីខ្លះ?  
How much do I need and what will I spend the money on?
- តើវានឹងជួយអាជីវកម្មខ្ញុំដូចម្តេច?  
How will it help my business?
- តើខ្ញុំត្រូវការលុយលឿនប៉ុណ្ណា?  
How quickly do I need the money?
- តើខ្ញុំមានលទ្ធភាពបង់សងកម្ចីវិញបានឬទេ? តើខ្ញុំបានធ្វើការព្យាករណ៍លំហូរសាច់ប្រាក់ហើយឬនៅ? តើខ្ញុំមានទំនុកចិត្តប៉ុណ្ណាចំពោះការព្យាករណ៍របស់ខ្ញុំ?  
Can I pay the loan back? Have I completed a cashflow forecast? Am I confident that in my predictions?

**សួរស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារ៖**  
**Ask the MFI or Bank:**

- តើអ្នកអាចណែនាំបានទេ ថាតើប្រាក់កម្ចីប្រភេទណាដែលត្រូវនឹងតម្រូវការរបស់ខ្ញុំ?  
What kind of loan or credit do you recommend for my needs?
- តើខ្ញុំត្រូវបំពេញឯកសារអ្វីខ្លះដើម្បីដាក់សុំលើសុំខ្ចី?  
What documents do I need to apply?
- តើខ្ញុំអាចខ្ចីបានចំនួនប៉ុន្មាន?  
How much can I borrow?
- តើមានអត្រាការប្រាក់ដូចម្តេចខ្លះ? តើចំណាយសរុបចំនួនប៉ុន្មាន? (តើខ្ញុំត្រូវបង់ការប្រាក់សរុបប៉ុន្មាន?)  
What are the interest rates? What are the total costs? (How much do I pay back total in interest?)
- តើគម្រោងនៃការសងត្រលប់មានលក្ខណៈដូចម្តេច?  
What is the payment schedule?
- តើដំណើរការស្នើសុំកម្ចីនេះត្រូវប្រើពេលយូរប៉ុណ្ណា?  
How long does the application process take?
- បើសិនខ្ញុំចង់ផ្លាស់ប្តូរកម្ចីរបស់ខ្ញុំ តើវាមានដំណើរការដូចម្តេច?  
If I want to change or modify my loan, what is the process for this?
- បើសិនខ្ញុំខកខានក្នុងការបង់ តើមានការពិន័យដូចម្តេច?  
If I miss a payment what is the penalty?
- តើមានអ្វីកើតឡើង បើសិនខ្ញុំមិនអាចសងត្រឡប់កម្ចី?  
What happens if I cannot pay back the loan?